



Bank for Invest. & Develop. Of Cambodia  
 Branch:  
 Address:  
 Tax Code:

**ប័ណ្ណផ្ញើប្រាក់**

**PAYMENT ORDER**

លេខរៀង  
 Seq. No.  
 កាលបរិច្ឆេទ  
 Date

ប្រភេទនៃការផ្ញើប្រាក់  Bank Draft  Swift Telex  អ៊ីមែល  Email

32A ថ្ងៃប្រសិទ្ធភាព /Value Date រូបិយប័ណ្ណ /Currency ទឹកប្រាក់ /Amount អត្រាប្តូរ /Exc. Rate ទឹកប្រាក់សម្រាប់ផ្ញើរ /Trans. Amount

ទឹកប្រាក់ជាអក្សរ  
 Amount in Words

ប្រភេទនៃការទូទាត់  សាច់ប្រាក់  ដកប្រាក់ពីគណនី

Mode of Payment Cash Debit our A/C

50 ឈ្មោះអ្នកផ្ញើប្រាក់  
 Ordering Party Name

លេខអត្ត.ប័ណ្ណ/លិ.ឆ្លងដែន  
 ID/PP No. ថ្ងៃចេញប័ណ្ណ Issued Date កន្លែងចេញប័ណ្ណ Issued Place សញ្ជាតិ Nationality

អាសយដ្ឋាន  
 Address

លេខទូរស័ព្ទ  
 Telephone No. កូដពន្ធ Tax Code

56 ធនាគារអន្តរការី  
 Intermediary Bank Swift កូដ Swift Code

57 ធនាគារទទួលផល  
 Beneficiary Bank Swift កូដ Swift Code

អាសយដ្ឋាន  
 Address

59 ឈ្មោះអ្នកទទួលផល  
 Beneficiary Name

លេខគណនី  
 Account No.

អាសយដ្ឋាន  
 Address

លេខអត្ត.ប័ណ្ណ/លិ.ឆ្លងដែន  
 ID/PP No. ថ្ងៃចេញប័ណ្ណ Issued Date កន្លែងចេញប័ណ្ណ Issued Place សញ្ជាតិ Nationality

70 កំណត់សម្គាល់  
 Details of Payment

ការទូទាត់កម្រៃ  កម្រៃរបស់ធនាគារBIDCប៉ុណ្ណោះ:(SHA)  កម្រៃទាំងអស់រួមបញ្ចូលសេវាក្រៅប្រទេសទូទាត់ដោយអ្នកផ្ញើរ(OUR)  
 Payment Fee BDC bank charge only (SHA) All bank charge, including overseas, paid by sender(OUR)

កម្រៃទាំងអស់រួមបញ្ចូលសេវាក្រៅប្រទេសទូទាត់ដោយអ្នកទទួលផល(BEN)  
 All bank charges, including overseas, paid by receiver (BEN)

ទូទាត់តាមរយៈ:  សាច់ប្រាក់  ដកប្រាក់ពីគណនី  
 Method of Payment Charges Cash Debit our A/C

ការចុះហត្ថលេខារបស់យើងខ្ញុំនៅលើពាក្យស្នើសុំនេះ បានបញ្ជាក់ថាយើងខ្ញុំបានអាន និងយល់ច្បាស់រាល់លក្ខខណ្ឌនានា ដែលមាននៅទំព័រខាងក្រោយនិង បានយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះ។ យើងខ្ញុំធានាថា ទំនិញ/សេវាកម្មដែលបាននាំចូល.....មិនត្រូវបានហាមឃាត់ ហើយយើងខ្ញុំនឹងផ្តល់នូវឯកសារដែលមិនគ្រប់គ្រាន់ដូចជា៖

By signing this form, I confirm that I have read and understood the terms and conditions stipulated on the reverse side of this form and agree with them. We assure that the imported goods/services.....are not prohibited and that we will supply the insufficient documents including:

វិក្កិយបត្រពាណិជ្ជកម្ម  កិច្ចសន្យា  ផ្សេងៗ..... ក្នុងរយៈពេល.....ថ្ងៃ ចាប់ពីថ្ងៃដែលបានផ្ញើប្រាក់។

Commercial Invoice Contract Other..... Within.....days from the payment date.

ហត្ថលេខា និងត្រាអ្នកស្នើសុំ ហត្ថលេខាប្រធានគណនេយ្យ បេឡាបប័ម ពិនិត្យដោយ

Applicant's Signature & Stamp Chief Accountant (If any) Teller Verified by

**សម្រាប់ធនាគារ /FOR BANK ONLY**

<input type="checkbox"/> SHA	<input type="checkbox"/> BEN	<input type="checkbox"/> OUR
ចំនួនទឹកប្រាក់/Amount		
កម្រៃ/ Swift Charges		
កម្រៃរ៉ាប់រង/ Wire Charges		
ផ្សេងៗ/ Other		
សរុប/ Total		